

**សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល  
និង**

**ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល**

**ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនវ៉េស្តម៉េន ម.ក**

**គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ និងសម្រាប់ដំណាច់  
ការិយបរិច្ឆេទ ៦ខែដែលបានបញ្ចប់**

# មាតិកា

<b>សេចក្តីផ្តើមការណ៍របស់ក្រុមប្រឹក្សាភិបាល</b>	<b>ទំព័រ</b>
<b>ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល៖</b>	<b>១</b>
របាយការណ៍ស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល	២ - ៣
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេល	៤ - ៥
របាយការណ៍ចំណូលលម្អិតចន្លោះពេល	៦
របាយការណ៍បម្រែបម្រួលមូលធនចន្លោះពេល	៧
របាយការណ៍លំហូរសាច់ប្រាក់ចន្លោះពេល	៨ - ៩
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	១០ - ២៦

# របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល ភ្ជាប់ជាមួយនឹងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក (ហៅកាត់ថា "ក្រុមហ៊ុន") គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលមានរបាយការណ៍ចំណូលលម្អិតសង្ខេប ចន្លោះពេល របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ រួមទាំងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល ត្រូវបានរៀបចំឡើងដោយបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវជាសារវន្ត ស្របតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។

ជំនួសឱ្យក្រុមប្រឹក្សាភិបាល



លោក នាង វីធី  
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២



Grant Thornton

# របាយការណ៍ស្តីពីការត្រួតពិនិត្យព័ត៌មាន ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

**ហ្គេន សនចុន (ខេមបូឌា) លីមីតធីត**

ជាន់ទី២០ អគារកាណាឌីយ៉ា  
៣១៥ ផ្លូវព្រះអង្គឌួង  
(កែងមហាវិថីព្រះមុនីវង្ស)  
សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ  
រាជធានីភ្នំពេញ  
ព្រះរាជាណាចក្រកម្ពុជា

លេខទូរស័ព្ទ +៨៥៥ ២៣ ៩៦៦ ៥២០

[www.grantthornton.com.kh](http://www.grantthornton.com.kh)

## ជូនចំពោះភាគហ៊ុនិករបស់ ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនធឺណេសិន ម.ក

យើងខ្ញុំបានធ្វើការត្រួតពិនិត្យទៅលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនធឺណេសិន ម.ក (ហៅកាត់ថា "ក្រុមហ៊ុន") រួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេលគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ព្រមទាំងរបាយការណ៍ចំណូលលម្អិតចន្លោះពេល របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែដែលបានបញ្ចប់ រួមទាំងសេចក្តីពន្យល់លើកំណត់សម្គាល់ ("ព័ត៌មានហិរញ្ញវត្ថុ")។ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញជូននូវរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ ដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺធ្វើសេចក្តីសន្និដ្ឋានទៅលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ ដោយផ្អែកទៅលើការត្រួតពិនិត្យរបស់យើងខ្ញុំ។

## វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យដោយអនុលោមតាមស្តង់ដារអន្តរជាតិនៃកម្ពុជា លើការត្រួតពិនិត្យលេខ ២៤១០ ស្តីពី ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដែលអនុវត្តដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរួមមាន ការចោទសួរជាចម្បងទៅកាន់បុគ្គលដែលទទួលខុសត្រូវលើបញ្ហាគណនេយ្យ និងហិរញ្ញវត្ថុរួមទាំងការអនុវត្តតាមនីតិវិធីក្នុងការវិភាគ និងនីតិវិធីក្នុងការត្រួតពិនិត្យផ្សេងទៀត។ ការត្រួតពិនិត្យនេះមានវិសាលភាពតិចជាងការធ្វើសវនកម្ម ដែលធ្វើឡើងដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ដូច្នោះហើយយើងខ្ញុំមិនធានាថា យើងខ្ញុំនឹងដឹងអំពីបញ្ហាសំខាន់ៗ ទាំងអស់ដែលអាចនឹងត្រូវបានកំណត់អត្តសញ្ញាណដូចការធ្វើសវនកម្មនោះទេ។ ហេតុនេះហើយ យើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មទេ។

## សេចក្តីសន្និដ្ឋាន

ផ្អែកទៅលើការត្រួតពិនិត្យរបស់យើងខ្ញុំ មិនមានបញ្ហាណាមួយគួរឱ្យកត់សម្គាល់ ដែលជាហេតុធ្វើឱ្យយើងខ្ញុំមានការជឿជាក់ថា ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ក្រុមហ៊ុន មិនបានរៀបចំត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនោះទេ។

## គណនេយ្យករជំនាញ និងសវនករប្រតិស្រុត

សមាជិកភាពហ្គេន សនចុន អន្តរជាតិ។ ហ្គេន សនចុន អន្តរជាតិ និងសមាជិក គឺមិនមែនជាដៃគូរពាណិជ្ជកម្មទូទាំងសកលលោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។



# Grant Thornton

## បញ្ជាក់ផ្សេងៗ

ព័ត៌មានប្រៀបធៀបក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គឺអាស្រ័យទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលបានធ្វើសវនកម្មរួចគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ព័ត៌មានប្រៀបធៀបសម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ក្នុងរបាយការណ៍ចំណូលលម្អិត របាយការណ៍លំហូរសាច់ប្រាក់ រួមទាំងសេចក្តីពន្យល់ក្នុងកំណត់សម្គាល់ មិនត្រូវបានត្រួតពិនិត្យ និងមិនបានធ្វើសវនកម្មឡើយ។

Grant Thornton

ហ្គ្រាន សនចុន (ខេមបូឌា) លីមីតធីត  
គណនេយ្យករជំនាញ  
សវនករប្រតិបត្តិចុះបញ្ជី



  
Ronald C. Almera  
នាយកសវនករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២

គណនេយ្យករជំនាញ និងសវនករប្រតិបត្តិ  
សមាជិកភាពហ្គ្រាន សនចុន អន្តរជាតិ។ ហ្គ្រាន សនចុន អន្តរជាតិ និងសមាជិក គឺមិនមែនជាដៃគូរពាណិជ្ជកម្មទូទាំងសកលលោកទេ។  
រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។

# របាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេល

	កំណត់ សម្គាល់	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
<b>ទ្រព្យសកម្ម</b>					
<b>ទ្រព្យសកម្មរយៈពេលវែង</b>					
ទ្រព្យសម្បត្តិ និងបរិក្ខារ - សុទ្ធ	៦	៣.២៦៩.០៤៥	១៣.៣០៥.០១៣	២.៦៤៣.០៦២	១០.៧៦៧.៨៣៥
ទ្រព្យសកម្មអរូបី - សុទ្ធ	៧	៣៥.៤៥៤	១៤៤.២៩៨	៣៣.៩៨៦	១៣៨.៤៥៩
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម - សុទ្ធ	៨	១៣.០៩៨	៥៣.៣០៩	៣២.៧៤៥	១៣៣.៤០៣
ទ្រព្យសកម្មរយៈពេលវែងផ្សេងៗ	៩	២៥.១០០	១០២.១៥៧	២០.០៥០	៨១.៦៨៤
<b>ទ្រព្យសកម្មរយៈពេលវែងសរុប</b>		<b>៣៧.៨២៦.៦៩៧</b>	<b>១៣.៦០៤.៧៧៧</b>	<b>២.៧២៩.៨៤៣</b>	<b>១១.១២១.៣៨១</b>
<b>ទ្រព្យសកម្មរយៈពេលខ្លី</b>					
ទ្រព្យសកម្មកិច្ចសន្យា	១៥	២.៦២៦.៦៨២	១០.៦៩០.៥៩៦	៣.៧៩១.៣៦៦	១៥.៤៤៦.០២៥
ទ្រព្យសកម្មរយៈពេលខ្លីផ្សេងៗ	១៤	៨៧៦.៧០៦	៣.៥៦៨.១៩២	៩៤៦.៩៦២	៣.៨៥៧.៩២៣
សមតុល្យត្រូវទទួលពីម្ចាស់ភាគហ៊ុន	២៦	១៣៤.៤២១	៥៤៧.០៩៣	១៣៤.៤២១	៥៤៧.៦៣១
សន្និធិ - សុទ្ធ	១៣	១.៣៧៥.២២៧	៥.៥៩៧.១៧៤	២.១៦៧.២៥៨	៨.៨២៩.៤០៩
គណនីពាណិជ្ជកម្មត្រូវទទួល	១២	៣.៨៨៨.៧៦៧	១៥.៨២៧.២៨២	៦.២៧៣.០៥៧	២៥.៥៥៦.៤៣៤
ប្រាក់តម្កល់ដើម្បីធានា	១១	៤៨០.០០០	១.៩៥៣.៦០០	៦៥.០០០	២៦៤.៨១០
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១០	២៧៨.៥៣៣	១.១៣៣.៦២៩	២២៥.១១៩	៩១៧.១៣៥
<b>ទ្រព្យសកម្មរយៈពេលខ្លីសរុប</b>		<b>៩.៦៦០.៣៣៦</b>	<b>៣៩.៣១៧.៥៦៦</b>	<b>១៣.៦០៣.១៨៣</b>	<b>៥៥.៤១៩.៣៦៧</b>
<b>ទ្រព្យសកម្មសរុប</b>		<b>១៣.០០៧.០៣៣</b>	<b>៥២.៩២២.៣៤៣</b>	<b>១៦.៣៣៣.០២៦</b>	<b>៦៦.៥៤០.៧៤៨</b>
<b>មូលធន</b>					
ដើមទុន	១៦	៤.៦១៥.៣៨៥	១៨.៧៩៦.៦៨៧	៤.៦១៥.៣៨៥	១៨.៧៩៦.៦៨៧
បុព្វលាភដើមទុន	១៦	២.១៥៨.១៥៤	៨.៧៧៩.៣៧០	២.១៥៨.១៥៤	៨.៧៧៩.៣៧០
ប្រាក់ចំណេញរក្សាទុក		១.៥៣៦.៥២៤	៦.៤១៦.៦១៨	២.២៨១.៦៦៤	៩.៤៤១.៨៨៧
រូបិយប័ណ្ណប្តូរបម្រុងទុក		-	(១៧០.៧១៩)	-	(១២៧.០៤៧)
<b>មូលធនសរុប</b>		<b>៨.៣១០.០៦៣</b>	<b>៣៣.៨២១.៩៥៦</b>	<b>៩.០៥៥.២០៣</b>	<b>៣៦.៨៨០.៨៩៧</b>
<b>បំណុល</b>					
<b>បំណុលរយៈពេលវែង</b>					
ប្រាក់កម្ចី - ដកចេញចំណែករយៈពេលខ្លី	១៧	៧៤៩.៤៥៨	៣.០៥០.២៩៤	៨១១.៣២០	៣.៣០៥.៣១៨
<b>បំណុលរយៈពេលវែងសរុប</b>		<b>៧៤៩.៤៥៨</b>	<b>៣.០៥០.២៩៤</b>	<b>៨១១.៣២០</b>	<b>៣.៣០៥.៣១៨</b>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

## របាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេល (ត)

	កំណត់ សម្គាល់	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
<b>បំណុលរយៈពេលខ្លី</b>					
ប្រាក់កម្ចី	១៧	២៨២.៨២៨	១.១៥១.១១០	២.៥១៩.០១១	១០.២៦២.៤៥១
ឥណទានវិបារូបន៍	១៨	១.១១៥.៣៥៥	៤.៥៣៩.៤៩៥	១.៨៧១.១១២	៧.៦២២.៩១០
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ	១៩	១.៥៨៩.៣៥៦	៦.៤៦៨.៦៧៨	១.៨៣១.២១៥	៧.៤៦០.៣៧០
បំណុលភតិសន្យា	៨	១៦.៥៤៤	៦៧.៣៣៤	៤៨.៥០៩	១៩៧.៦២៦
បំណុលកិច្ចសន្យា	១៥	៩៣២.៦១៨	៣.៧៩៥.៧៥៥	១៦១.៨៨០	៦៥៩.៤៩៩
បំណុលពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន	២៥	៦.៨១១	២៧.៧២១	៣៤.៧៧៦	១៤១.៦៧៧
<b>បំណុលរយៈពេលខ្លី</b>		<b>៣.៩៤៣.៥១២</b>	<b>១៦.០៥០.០៩៣</b>	<b>៦.៤៦៦.៥០៣</b>	<b>២៦.៣៤៤.៥៣៣</b>
<b>បំណុលសរុប</b>		<b>៤.៦៩២.៩៧០</b>	<b>១៩.១០០.៣៨៧</b>	<b>៧.២៧៧.៨២៣</b>	<b>២៩.៦៤៩.៨៥១</b>
<b>មូលធន និងបំណុលសរុប</b>		<b>១៣.០០៣.០៣៣</b>	<b>៥២.៩២២.៣៤៣</b>	<b>១៦.៣៣៣.០២៦</b>	<b>៦៦.៥៤០.៧៤៨</b>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

# របាយការណ៍ចំណូលលម្អិតចន្លោះពេល

	កំណត់សម្គាល់	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) សម្រាប់កាលបរិច្ឆេទ ៦ខែបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(មិនបានត្រួតពិនិត្យ និងមិនបានធ្វើសវនកម្ម) សម្រាប់កាលបរិច្ឆេទ ៦ខែបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
ចំណូល	២០	៦.៨៩៣.៣៧២	២៧.៩៨៧.០៩០	៨.៣២៦.៧៤៨	៣៣.៨២៣.២៥០
ថ្លៃដើមទំនិញ និងសេវាកម្ម	២១	(៦.៣៩៧.៤៦៣)	(២៥.៩៧៣.៧០០)	(៧.៦៣៦.៦២៦)	(៣១.០១៩.៩៧៥)
<b>ចំណេញដុល</b>		<b>៤៩៥.៩០៩</b>	<b>២.០១៣.៣៩០</b>	<b>៦៩០.១២២</b>	<b>២.៨០៣.២៧៥</b>
ចំណូលផ្សេងៗ - សុទ្ធ	២៣	៧.៩៧៧	៣២.៣៨៧	៣២.៥១៦	១៣២.០៨០
ចំណាយប្រតិបត្តិការ	២២	(៨១៤.២៨៦)	(៣.៣០៦.០០១)	(៥៨១.៥០១)	(២.៣៦២.០៥៧)
ចំណាយហិរញ្ញវត្ថុ	២៤	(១៩២.១៤៥)	(៧៨០.១០៩)	(២៤៥.២៦២)	(៩៩៦.២៥៤)
<b>ខាតមុនបង់ពន្ធ</b>		<b>(៥០២.៥៤៥)</b>	<b>(២.០៤០.៣៣៣)</b>	<b>(១០៤.១២៥)</b>	<b>(៤២២.៩៥៦)</b>
ចំណាយពន្ធលើប្រាក់ចំណូល	២៥	(៣៤.៤៦៧)	(១៣៩.៩៣៦)	(៨៣.២៦៧)	(៣៣៨.២៣១)
<b>ខាតក្នុងការិយបរិច្ឆេទ</b>		<b>(៥៣៧.០១២)</b>	<b>(២.១៨០.២៦៩)</b>	<b>(១៨៧.៣៩២)</b>	<b>(៧៦១.១៨៧)</b>
ចំណូល/(ខាត)លម្អិតផ្សេងៗ					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៥.៣៧០)	-	(២.៤៣៥)
<b>ចំណូលលម្អិតផ្សេងៗសរុបក្នុងការិយបរិច្ឆេទ</b>		<b>(៥៣៧.០១២)</b>	<b>(២.១៨៥.៦៣៩)</b>	<b>(១៨៧.៣៩២)</b>	<b>(៧៦៣.៦២២)</b>
ខាតក្នុងមួយសន្លឹកភាគហ៊ុន ដែលបែងចែកទៅឱ្យម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖					
ខាតមូលដ្ឋានក្នុងមួយភាគហ៊ុន	២៩	(០.០៤)	(០.១៤)	(០.០២)	(០.០៦)
ខាតថយចុះក្នុងមួយភាគហ៊ុន	២៩	(០.០៤)	(០.១៤)	(០.០២)	(០.០៦)

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។



## របាយការណ៍បម្រែបម្រួលមូលធនចន្លោះពេល

	ដើមទុន		បុព្វលាភដើមទុន		ប្រាក់ចំណេញរក្សាទុក		រូបិយប័ណ្ណប្តូរបម្រុងទុក	សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣ និង២៧) (បានចាត់ថ្នាក់ឡើងវិញ)	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
<b>(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម)</b>									
<b>សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២</b>	<b>៤.៦១៥.៣៨៥</b>	<b>១៨.៧៩៦.៦៨៧</b>	<b>២.១៥៨.១៥៤</b>	<b>៨.៧៧៩.៣៧០</b>	<b>២.២៨១.៦៦៤</b>	<b>៩.៤៤១.៨៨៧</b>	<b>(១២៧.០៤៧)</b>	<b>៩.០៥៥.២០៣</b>	<b>៣៦.៨៩០.៨៩៧</b>
ភាគលាភ	-	-	-	-	(២០៨.១២៨)	(៨៤៥.០០០)	-	(២០៨.១២៨)	(៨៤៥.០០០)
ខាតក្នុងការិយបរិច្ឆេទ	-	-	-	-	(៥៣៧.០១២)	(២.១៨០.២៦៩)	-	(៥៣៧.០១២)	(២.១៨០.២៦៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(៤៣.៦៧២)	-	(៤៣.៦៧២)
<b>សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២</b>	<b>៤.៦១៥.៣៨៥</b>	<b>១៨.៧៩៦.៦៨៧</b>	<b>២.១៥៨.១៥៤</b>	<b>៨.៧៧៩.៣៧០</b>	<b>១.៥៣៦.៥២៤</b>	<b>៦.៤១៦.៦១៨</b>	<b>(១៧០.៧១៩)</b>	<b>៨.៣១០.០៦៣</b>	<b>៣៣.៨២១.៩៥៦</b>
<b>(មិនបានត្រួតពិនិត្យ និងមិនបានធ្វើសវនកម្ម)</b>									
<b>សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១</b>	<b>៣.០០០.០០០</b>	<b>១២.២២៥.៣០១</b>	-	-	<b>១.៨៦៨.៩៨២</b>	<b>៧.៧៦៣.០៩៦</b>	<b>(២៩៣.៣៦៥)</b>	<b>៤.៨៦៨.៩៨២</b>	<b>១៩.៦៩៥.០៣២</b>
ខាតក្នុងការិយបរិច្ឆេទ	-	-	-	-	(១៨៧.៣៩២)	(៧៦១.១៨៦)	-	(១៨៧.៣៩២)	(៧៦១.១៨៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	១៤៣.៦៣៣	-	១៤៣.៦៣៣
<b>សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១</b>	<b>៣.០០០.០០០</b>	<b>១២.២២៥.៣០១</b>	-	-	<b>១.៦៨១.៥៩០</b>	<b>៧.០០១.៩១០</b>	<b>(១៤៩.៧៣២)</b>	<b>៤.៦៨១.៥៩០</b>	<b>១៩.០៧៧.៤៧៩</b>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

# របាយការណ៍លំហូរសាច់ប្រាក់បន្ថែមពេល

	កំណត់ សម្គាល់	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់កាលបរិច្ឆេទ ៦ខែដែលបាន បញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(មិនបានត្រួតពិនិត្យ និងមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់កាលបរិច្ឆេទ ៦ខែដែលបាន បញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
<b>លំហូរសាច់ប្រាក់បានពីសកម្មភាពប្រតិបត្តិការ</b>					
ខាតមុនបង់ពន្ធលើប្រាក់ចំណូល		(៥០២.៥៤៥)	(២.០៤០.៣៣៣)	(១០៤.១២៥)	(៤២៣.៥៨១)
<b>និយ័តកម្មសម្រាប់៖</b>					
រំលស់លើទ្រព្យរូបិយ និងអរូបិយ		៩៦.៤០៨	៣៩១.៤១៦	៨១.៤២១	៣៣១.២២១
ចំណាយហិរញ្ញវត្ថុ	២៤	១៩២.១៤៥	៧៨០.១០៩	២៤៥.២៦២	៩៩៧.៧២៦
ពន្ធលើប្រាក់ចំណូល	២៥	១៤.៩៩០	៦០.៨៥៩	-	-
ខាតលើការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ និង ទ្រព្យសកម្មអរូបិយ	៦	២៦៤	១.០៧២	១.៣១២	៥.៣៣៧
<b>(ខាត)/ចំណេញប្រតិបត្តិការមុនបម្រែបម្រួលទុនបង្វិល</b>		<b>(១៩៨.៧៧៨)</b>	<b>(៨៦៦.៨៧៧)</b>	<b>២២៣.៨៧០</b>	<b>៩១០.៧០៣</b>
<b>បម្រែបម្រួលទុនបង្វិល</b>					
បម្រែបម្រួលសុទ្ធក្នុង៖					
ទ្រព្យសកម្មកិច្ចសន្យា		១.១៦៤.៦៨៤	៤.៧២៨.៦១៧	(៧៤៨.៩៦៤)	(៣.០៤៦.៧៨៦)
ទ្រព្យសកម្មរយៈពេលខ្លីផ្សេងៗ		៧០.២៥៦	២៨៥.២៣៩	(៥៣៤.១៨៤)	(២.១៧៣.០៦១)
សន្និធិ - សុទ្ធ		៧៩២.០៣១	៣.២១៥.៦៤៦	(៦២៤.១៨៥)	(២.៥៣៩.១៨៥)
ប្រាក់តម្កល់ធានា		(៤១៥.០០០)	(១.៦៨៤.៩០០)	១៤៥.៥៤៥	៥៩២.០៧៧
គណនីពាណិជ្ជកម្មទទួល		២.៣៨៤.២៩០	៩.៦៨០.២១៧	(១.៤៩៣.៥៦៤)	(៦.០៧៥.៨១៨)
ទ្រព្យសកម្មរយៈពេលវែងផ្សេងៗ		(៥.០៥០)	(២០.៥០៣)	៧.៥០០	៣០.៥១០
ឥណទានវិបារូបន៍		(៧៥៥.៧៥៧)	(៣.០៦៨.៣៧៣)	១៩២.០៧២	៧៨១.៣៤៩
គណនីពាណិជ្ជកម្ម និងគណនីត្រូវសងផ្សេងៗ		(២៤១.៨៥៩)	(៩៨១.៩៤៨)	១.៥២៥.៨០៨	៦.២០៦.៩៨៧
បំណុលកិច្ចសន្យា		៧៧០.៧៣៨	៣.១២៩.១៩៦	២៥៨.៦៤៧	១.០៥២.១៧៦
<b>សាច់ប្រាក់បានពី/(បានប្រើ)ក្នុងសកម្មភាព ប្រតិបត្តិការ</b>		<b>៣.៥៦៥.៥៩៥</b>	<b>១៤.៤៧៦.៣១៤</b>	<b>(១.០៤៧.៤៥៥)</b>	<b>(៤.២៦១.០៤៨)</b>
ពន្ធលើប្រាក់ចំណូលដែលបានបង់	២៥	(៧៧.៤២២)	(៣១៤.៣៣៣)	(៥៥.៨៣០)	(២២៧.១១៦)
<b>សាច់ប្រាក់សុទ្ធបានពី/(បានប្រើ)ក្នុងសកម្មភាព ប្រតិបត្តិការ</b>		<b>៣.៤៨៨.១៧៣</b>	<b>១៤.១៦១.៩៨១</b>	<b>(១.១០៣.២៨៥)</b>	<b>(៤.៤៨៨.១៦៤)</b>
<b>សកម្មភាពវិនិយោគ</b>					
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យ សកម្មអរូបិយ	៦ និង៧	(៧០៤.៤៧៦)	(២.៨៦០.១៧៣)	(៩០.៤៥២)	(៣៦៧.៩៥៩)
ចំណូលពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ និង ទ្រព្យសកម្មអរូបិយ	៦ និង៧	-	-	១៥០	៦១០
<b>សាច់ប្រាក់សុទ្ធបានពី/(បានប្រើ)ក្នុងសកម្មភាព វិនិយោគ</b>		<b>(៧០៤.៤៧៦)</b>	<b>(២.៨៦០.១៧៣)</b>	<b>(៩០.៣០២)</b>	<b>(៣៦៧.៣៤៩)</b>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

# របាយការណ៍លំហូរសាច់ប្រាក់បន្ថែម៖ពេល (ត)

	កំណត់ សម្គាល់	(បានត្រួតពិនិត្យ កែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់កាលបរិច្ឆេទ ៦ខែដែលបាន បញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(មិនបានត្រួតពិនិត្យ និងមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់កាលបរិច្ឆេទ ៦ខែដែលបាន បញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
<b>សកម្មភាពហិរញ្ញវត្ថុ</b>					
ការទូទាត់ប្រាក់កម្ចី	១៧	(៥.០៩៨.៤៣០)	(២០.៦៩៩.៦២៦)	(២.៣៨៥.៦៣១)	(៩.៧០៤.៧៤៧)
ការដកប្រាក់កម្ចី	១៧	២.៨០០.៣៨៥	១១.៣៦៩.៥៦៣	៣.៦៦៩.៩៨២	១៤.៩២៩.៤៨៧
ការទូទាត់ភាគលាភ		(២០៨.១២៨)	(៨៤៥.០០០)	-	-
ការទូទាត់ការប្រាក់	១៧	(១៩០.៥១០)	(៧៧៣.៤៧១)	(២៤១.២២៩)	(៩៨១.៣២០)
ការទូទាត់បំណុលភតិសន្យា	៨	(៣៣.៦០០)	(១៣៦.៤១៦)	(៣៣.៦០០)	(១៣៦.៦៨៥)
<b>សាច់ប្រាក់សុទ្ធបានពី/(បានប្រើ)ក្នុងសកម្មភាពហិរញ្ញវត្ថុ</b>		<b>(២.៧៣០.២៨៣)</b>	<b>(១១.០៨៤.៩៥០)</b>	<b>១.០០៩.៥២២</b>	<b>៤.១០៦.៧៣៥</b>
<b>បម្រែបម្រួលសាច់ប្រាក់ និងសាច់ប្រាក់សមមូល</b>					
<b>សុទ្ធក្នុងអំឡុងការិយបរិច្ឆេទ</b>		<b>៥៣.៤១៤</b>	<b>២១៦.៨៥៨</b>	<b>(១៨៤.០៦៥)</b>	<b>(៧៤៨.៧៧៨)</b>
សាច់ប្រាក់ និងសាច់ប្រាក់សមមូលអំឡុងដើម ការិយបរិច្ឆេទ		២២៥.១១៩	៩១៧.១៣៥	២៨៣.១២៤	១.១៤៥.២៣៧
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៣៦៤)	-	៧.១០៧
<b>សាច់ប្រាក់ និងសាច់ប្រាក់សមមូលក្នុងការិយបរិច្ឆេទ</b>		<b>២៧៨.៥៣៣</b>	<b>១.១៣៣.៦២៩</b>	<b>៩៩.០៥៩</b>	<b>៤០៣.៥៦៦</b>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

# កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេប ចន្លោះពេល

## ១. ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនធឺណេសិន ម.ក ហៅកាត់ថា (“ក្រុមហ៊ុន”) ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៨ មានវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មលេខ ០០០០៤០២៩ នៅក្រសួងពាណិជ្ជកម្ម។ ដោយអនុលោមតាមអនុស្សរណៈ និងលក្ខន្តិកៈ ដែលអនុញ្ញាតក្រុមហ៊ុនអោយដំណើរការអាជីវកម្មសម្រាប់រយៈពេល ៩៩ឆ្នាំ គិតចាប់ផ្តើមពីកាលបរិច្ឆេទចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម (“MoC”) ក្នុងព្រះរាជាណាចក្រកម្ពុជា។

ការិយាល័យចុះបញ្ជី និងទីតាំងអាជីវកម្មគោលរបស់ក្រុមហ៊ុនមានទីតាំងស្ថិតនៅដីឡូត៍លេខ៦៨ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ប្រអប់សំបុត្រ ១៧៨ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនបានប្តូរឈ្មោះពី ឌី ប៊ី ឌី អ៊ិនធឺណេសិន ខ្នុរលីមីតធីត ទៅជា ឌី ប៊ី ឌី អ៊ិនធឺណេសិន ម.ក បន្ទាប់ទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺ ធ្វើប្រតិបត្តិការជាអ្នកម៉ៅការផ្នែកមេកានិក និងអគ្គិសនី អ្នកម៉ៅការប្រព័ន្ធទឹក និងពន្លត់អគ្គិសនីប្រព័ន្ធម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ HVAC និងអ្នកម៉ៅការថែទាំអគារផ្សេងៗ។

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនមាននិយោជិតចំនួន ៩១១ នាក់ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៖ មានចំនួន៩៦៦ នាក់)។

នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២១ ក្រុមហ៊ុនត្រូវបានចុះបញ្ជីដោយជោគជ័យនៅក្នុងក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា។ ចំនួនហ៊ុនថ្មីដែលបានបោះផ្សាយមានចំនួន ៦.៤៦១.៥៣៨ ហ៊ុន ជាមួយតម្លៃចារឹក ១០០០ រៀល ឬ ០.២៥ ដុល្លារអាមេរិក ក្នុងមួយហ៊ុន ក្នុងតម្លៃលក់ចេញ ២.៣៨០ រៀល ឬ ០.៥៤០ ដុល្លារក្នុងមួយហ៊ុន។ នៅកាលបរិច្ឆេទនៃរបាយការណ៍នេះ អនុស្សរណៈ និងលក្ខន្តិកៈរបស់ក្រុមហ៊ុនមិនទាន់ត្រូវបានធ្វើបច្ចុប្បន្នភាពទេ ហើយនឹងត្រូវធ្វើបច្ចុប្បន្នភាពបន្ទាប់ពីមានការយល់ព្រមពីម្ចាស់ភាគហ៊ុននៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២២។

## ២. មូលដ្ឋាននៃការរៀបចំ

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានរៀបចំដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជាលេខ ៣៤ ស្តីពីរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (“CIAS ៣៤”)។ ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល មិនបានរួមបញ្ចូលកំណត់សម្គាល់ទាំងអស់ដូចនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចប្រចាំឆ្នាំនោះទេ។ ដូច្នោះ របាយការណ៍នេះត្រូវអានដោយភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ដែលត្រូវបានរៀបចំឡើងស្របតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”)។ គោលនយោបាយគណនេយ្យសំខាន់ៗ ដែលប្រើក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល គឺស្របតាមគោលនយោបាយគណនេយ្យសំខាន់ៗដែលបានប្រើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់។

**៣. រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់បង្ហាញ**

រូបិយវត្ថុជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺខ្មែររៀល ("KHR") ប៉ុន្តែដោយសារក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្ម និងការរក្សាកំណត់ត្រា គណនេយ្យបឋមជាដុល្លារអាមេរិក ("USD") គណៈគ្រប់គ្រងបានកំណត់យករូបិយប័ណ្ណដុល្លារអាមេរិក ជាប្រតិបត្តិការរបស់ ក្រុមហ៊ុនសម្រាប់គោលបំណងនៃការវាស់វែង និងការបង្ហាញ ព្រោះវាបានឆ្លុះបញ្ចាំងពីខ្លឹមសារសេដ្ឋកិច្ចនៃព្រឹត្តិការណ៍ និងស្ថានភាពរបស់ ក្រុមហ៊ុន។

ប្រតិបត្តិការជាប្រតិបត្តិបរទេស ក្រៅពីប្រាក់ដុល្លារអាមេរិក USD គឺត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ("USD") ក្នុងអត្រាប្តូរប្រាក់នាការល បរិច្ឆេទនៃប្រតិបត្តិការ។ ទ្រព្យសកម្ម និងបំណុលជាប្រតិបត្តិ កំណត់ដោយ រូបិយប័ណ្ណក្រៅពីប្រាក់ដុល្លារអាមេរិក ("USD") នាការលបរិច្ឆេទ របាយការណ៍ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ("USD") តាមអត្រាប្តូរប្រាក់នាការលបរិច្ឆេទនៃប្រតិបត្តិការនោះ។ លម្អៀងពីការប្តូរ រូបិយប័ណ្ណ គឺត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលលម្អិត។

ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិក ទៅខ្មែររៀល បានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានធ្វើឡើង គឺដើម្បីអនុលោមតាមច្បាប់ ស្តីពីគណនេយ្យ និងសវនកម្មនៃកម្ពុជា (ខែមេសា ឆ្នាំ២០១៦) ដោយប្រើប្រាស់អត្រាប្តូរប្រាក់ជាផ្លូវការ ដោយផ្អែកលើអត្រាប្តូរប្រាក់ក្នុង ១ដុល្លារអាមេរិកដែលបានចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា ("NBC")៖

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១
អត្រាប្តូរប្រាក់ជាមធ្យម*	៤.០៦០	៤.០៦៨	៤.០៦២
អត្រាប្តូរប្រាក់ចុងគ្រា	៤.០៧០	៤.០៧៤	៤.០៧៥

\*អត្រាប្តូរប្រាក់ជាមធ្យម គឺត្រូវបានគណនាដោយប្រើប្រាស់អត្រាប្រចាំថ្ងៃក្នុងអំឡុងកាលបរិច្ឆេទ

អត្រាប្តូរប្រាក់ទាំងនេះ មិនត្រូវបានធ្វើសវនកម្ម និងមិនត្រូវបានបកស្រាយថា ជាតំណាងនៃប្រាក់ដុល្លារអាមេរិក ឬដែលត្រូវបាន ឬអាច នឹងត្រូវបាន ឬអាចប្តូរទៅជាប្រាក់រៀលនៅថ្ងៃអនាគតតាមអត្រាដែលបានបង្ហាញនេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតឡើយ។

**ប្រតិបត្តិការ និងសមតុល្យនៃរូបិយប័ណ្ណបរទេស**

សមាសធាតុមិនមែនជាប្រតិបត្តិការ គឺមិនត្រូវបានប្តូរឡើងវិញនៅក្នុងការិយបរិច្ឆេទ និងត្រូវបានវាស់វែងតាមថ្លៃដើមប្រតិបត្តិសាស្ត្រ (បានប្តូររូបិយប័ណ្ណដោយប្រើប្រាស់អត្រាប្តូរប្រាក់នៅកាលបរិច្ឆេទនៃប្រតិបត្តិការ) លើកលែងសម្រាប់សមាសធាតុមិនមែនរូបិយវត្ថុដែល ត្រូវបានវាស់វែងតាមតម្លៃសមស្រប ដែលត្រូវបានប្តូរដោយប្រើប្រាស់អត្រាប្តូរប្រាក់នៅកាលបរិច្ឆេទដែលតម្លៃសមស្របត្រូវបានកំណត់។

**៤. គោលនយោបាយគណនេយ្យសំខាន់ៗ**

គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រគណនាដែលបានអនុម័ត គឺស្របទៅជាមួយនឹងវិធីសាស្ត្រដែលបានអនុម័តក្នុងរបាយ ការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលបានធ្វើសវនកម្មរួចគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបាន បញ្ចប់។

**៤.១ ប្រតិបត្តិការតាមផ្នែក**

ប្រតិបត្តិការតាមផ្នែក ជាសមាសធាតុរបស់ក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងសកម្មភាពអាជីវកម្ម ហើយអាចទទួលបានប្រាក់ចំណូល និងបង្កើត ចំណាយ រួមទាំងចំណូល និងចំណាយដែលទាក់ទងជាមួយប្រតិបត្តិការនូវរាល់សមាសធាតុណាមួយរបស់ក្រុមហ៊ុន។ លទ្ធផលប្រតិបត្តិការ តាមផ្នែកទាំងអស់ ត្រូវបានត្រួតពិនិត្យយ៉ាងទៀតទាត់ដោយនាយកប្រតិបត្តិការជាអ្នកធ្វើសេចក្តីសម្រេចចិត្ត ដើម្បីធ្វើការសម្រេចអំពី ធនធានដែលត្រូវបែងចែកទៅតាមផ្នែក និងវាយតម្លៃទៅលើលទ្ធផលរបស់វា ព្រមទាំងសម្រាប់ព័ត៌មានហិរញ្ញវត្ថុដាច់ដោយឡែកដែល កើតមាន។

ក្រុមហ៊ុនមានផ្នែកមួយដែលអាចរាយការណ៍បាន គឺការសាងសង់អចលនទ្រព្យ។ នាយកប្រតិបត្តិការ ជាអ្នកធ្វើសេចក្តីសម្រេច និងធ្វើការ ត្រួតពិនិត្យលើរបាយការណ៍គ្រប់គ្រងផ្ទៃក្នុង ដែលរាយការណ៍ពីលទ្ធផលតាមផ្នែកទាំងមូលរបស់ក្រុមហ៊ុន ដើម្បីធ្វើការវាយតម្លៃលើ លទ្ធផលតាមផ្នែកដែលអាចរាយការណ៍បាន។

**៤.២ រដូវកាល**

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺការសាងសង់អចលនទ្រព្យ។ មិនមានការប្រែប្រួលកត្តាពាក់ព័ន្ធសំខាន់ៗនៃសកម្មភាព អាជីវកម្មនេះឡើយ។

**៥. ការប៉ាន់ស្មានរបស់គណៈគ្រប់គ្រង**

នៅពេលរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ គណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតជាច្រើនអំពីការ ទទួលស្គាល់ និងវាស់វែងទ្រព្យសកម្ម បំណុល ចំណូល និងចំណាយ។ លទ្ធផលជាក់ស្តែងអាចខុសពីលទ្ធផលនៃការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មតដែលបានធ្វើឡើងដោយគណៈគ្រប់គ្រង ហើយកម្រនឹងស្មើលទ្ធផលដែលបានប៉ាន់ស្មាន។

ការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មត ដែលបានអនុវត្តនៅក្នុងព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល រួមទាំងប្រភពសំខាន់ៗនៃភាព មិនប្រាកដប្រជាជនៃការប៉ាន់ស្មាន គឺដូចគ្នានឹងអ្វីដែលបានអនុវត្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់។

(ទំព័រនេះត្រូវទុកឲ្យចន្លោះទទេដោយចេតនា)

**៦. ទ្រព្យសម្បត្តិ និងបរិក្ខារ**

បម្រែបម្រួលសមតុល្យយោងរបស់ទ្រព្យសម្បត្តិ និងបរិក្ខាររបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	ដី ដុល្លារអាមេរិក	គ្រឿងម៉ាស៊ីន ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	បរិក្ខារការិយាល័យ ដុល្លារអាមេរិក	គ្រឿងសង្ហារឹម ដុល្លារអាមេរិក	ការកែលម្អដី ដុល្លារអាមេរិក	អគារកំពុងសាងសង់ ដុល្លារអាមេរិក	ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សម្គាល់ ៣)
<b>(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម)</b>									
<b>សមតុល្យយោងដុល</b>									
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	២.១៦៧.៦២០	៦៥២.៩៤១	៥៧៣.៤០៨	៦៦.៤៣៣	៨.៩១០	៥២.១៦៥	៦០.៨០១	៣.៥៨២.២៧៨	១៤.៥៩៤.២០១
ទិញបន្ថែម	-	៤៧.៦៦១	-	២.២១២	-	-	៦៥០.៨០៣	៧០០.៦៧៦	២.៨៤៤.៧៤៥
លុបចេញពីបញ្ជី និងការលក់ចេញ	-	(៨.៦៣២)	-	(១.៥៨០)	-	-	-	(១០.២១២)	(៤១.៤៦១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	(៧.៤២៥)
<b>សមតុល្យនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២</b>	<b>២.១៦៧.៦២០</b>	<b>៦៩១.៩៧០</b>	<b>៥៧៣.៤០៨</b>	<b>៦៧.០៦៥</b>	<b>៨.៩១០</b>	<b>៥២.១៦៥</b>	<b>៧១១.៦០៤</b>	<b>៤.២៧២.៧៤២</b>	<b>១៧.៣៩០.០៦០</b>
<b>រំលស់បង្គរ</b>									
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	-	៣៩២.០៧០	៤៨២.៧២០	៥១.០០៧	៨.២០២	៥.២១៧	-	៩៣៩.២១៦	៣.៨២៦.៣៦៦
រំលស់	-	៥២.១១១	១១.៥៦៩	៥.២៤៩	២៨៣	៥.២១៧	-	៧៤.៤២៩	៣០២.១៨២
លុបចេញពីបញ្ជី និងការលក់ចេញ	-	(៨.៥៤៨)	-	(១.៤០០)	-	-	-	(៩.៩៤៨)	(៤០.៣៨៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	(៣.១១២)
<b>សមតុល្យនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២</b>	<b>-</b>	<b>៤៣៥.៦៣៣</b>	<b>៤៩៤.២៨៩</b>	<b>៥៤.៨៥៦</b>	<b>៨.៤៨៥</b>	<b>១០.៤៣៤</b>	<b>-</b>	<b>១.០០៣.៦៩៧</b>	<b>៤.០៨៥.០៤៧</b>
<b>សមតុល្យយោងនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២</b>	<b>២.១៦៧.៦២០</b>	<b>២៥៦.៣៣៧</b>	<b>៧៩.១១៩</b>	<b>១២.២០៩</b>	<b>៤២៥</b>	<b>៤១.៧៣១</b>	<b>៧១១.៦០៤</b>	<b>៣.២៦៩.០៤៥</b>	<b>១៣.៣០៥.០១៣</b>

**៦. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)**

	ដី ដុល្លារអាមេរិក	គ្រឿងម៉ាស៊ីន ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	បរិក្ខារការិយាល័យ ដុល្លារអាមេរិក	គ្រឿងសង្ហារឹម ដុល្លារអាមេរិក	ការកែលម្អដី ដុល្លារអាមេរិក	អគារកំពុងសាងសង់ ដុល្លារអាមេរិក	ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សម្គាល់ ៣)
<b>(បានធ្វើសវនកម្ម)</b>									
<b>សមតុល្យយោងដុល</b>									
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	២.១៦៧.៦២០	៥៥០.៦០២	៥៧៣.២៦៨	៦១.៣៧៦	៨.៦៥៣	-	៥២.១៦៥	៣.៤១៣.៦៨៤	១៣.៨០៨.៣៥២
ទិញបន្ថែម	-	១១៣.៤៤១	៤៩០	៧.៨១៧	២៥៧	-	៦០.៨០១	១៨២.៨០៦	៧៤៣.៦៥៥
ផ្ទេរចេញ	-	-	-	-	-	៥២.១៦៥	(៥២.១៦៥)	-	-
លុបចេញពីបញ្ជី និងការលក់ចេញ	-	(១១.១០២)	(៣៥០)	(២.៧៦០)	-	-	-	(១៤.២១២)	(៥៧.៨១៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	១០០.០០៨
<b>សមតុល្យនាថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២១</b>	<b>២.១៦៧.៦២០</b>	<b>៦៥២.៩៤១</b>	<b>៥៧៣.៤០៨</b>	<b>៦៦.៤៣៣</b>	<b>៨.៩១០</b>	<b>៥២.១៦៥</b>	<b>៦០.៨០១</b>	<b>៣.៥៨២.២៧៨</b>	<b>១៤.៥៩៤.២០១</b>
<b>រំលស់បង្គរ</b>									
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	-	២៩៥.៨៧៨	៤៦៥.៨៥៦	៤៤.៩២៨	៧.០០៧	-	-	៨១៣.៦៦៩	៣.២៩១.២៩១
រំលស់	-	១០៥.៤៧៨	១៧.០៨១	៨.៨១៨	១.១៩៥	៥.២១៧	-	១៣៧.៧៨៩	៥៦០.៥២៦
លុបចេញពីបញ្ជី និងការលក់ចេញ	-	(៩.២៨៦)	(២១៧)	(២.៧៣៩)	-	-	-	(១២.២៤២)	(៤៩.៨០០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	២៤.៣៤៩
<b>សមតុល្យនាថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២១</b>	<b>-</b>	<b>៣៩២.០៧០</b>	<b>៤៨២.៧២០</b>	<b>៥១.០០៧</b>	<b>៨.២០២</b>	<b>៥.២១៧</b>	<b>-</b>	<b>៩៣៩.២១៦</b>	<b>៣.៨២៦.៣៦៦</b>
<b>សមតុល្យយោងនាថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២១</b>	<b>២.១៦៧.៦២០</b>	<b>២៦០.៨៧១</b>	<b>៩០.៦៨៨</b>	<b>១៥.៤២៦</b>	<b>៧០៨</b>	<b>៤៦.៩៤៨</b>	<b>៦០.៨០១</b>	<b>២.៦៤៣.០៦២</b>	<b>១០.៧៦៧.៨៣៥</b>

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ គណៈគ្រប់គ្រងជឿជាក់ថាសមតុល្យអាចប្រមូលមកវិញបានរបស់ទ្រព្យសម្បត្តិ និងបរិក្ខាររបស់ក្រុមហ៊ុនលើសពីតម្លៃយោងរបស់វា ដូចនេះហើយមិនមានឱនភាពលើការខាតបង់តម្លៃត្រូវបានទទួលស្គាល់ឡើយ។



**៧. ទ្រព្យសកម្មអរូបី**

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>សមតុល្យយោងដុល</b>				
សមតុល្យយោងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៤២.៨៤៥	១៧៤.៥៥១	៤២.៨៤៥	១៧៣.៣០៨
ទិញបន្ថែម	៣.៨០០	១៥.៤២៨	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៣៤)	-	១.២៤៣
<b>សមតុល្យនៅចុងការិយបរិច្ឆេទ</b>	<b>៤៦.៦៤៥</b>	<b>១៨៩.៨៤៥</b>	<b>៤២.៨៤៥</b>	<b>១៧៤.៥៥១</b>
<b>រំលស់បង្ក</b>				
សមតុល្យយោងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៨.៨៥៩	៣៦.០៩២	៥.៣៨៩	២១.៧៩៨
រំលស់លើទ្រព្យសកម្មអរូបី	២.៣៣២	៩.៤៦៨	៣.៤៧០	១៤.១១៦
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៣)	-	១៧៨
<b>សមតុល្យនៅចុងការិយបរិច្ឆេទ/ឆ្នាំ</b>	<b>១១.១៩១</b>	<b>៤៥.៥៤៧</b>	<b>៨.៨៥៩</b>	<b>៣៦.០៩២</b>
<b>សមតុល្យយោងនៅចុងការិយបរិច្ឆេទ/ឆ្នាំ</b>	<b>៣៥.៤៥៤</b>	<b>១៤៤.២៩៨</b>	<b>៣៣.៩៨៦</b>	<b>១៣៨.៤៥៩</b>

**៨. សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម**

**ក្រុមហ៊ុនក្នុងនាមជាកិកៈ**

ក្រុមហ៊ុនមានកិច្ចសន្យាជួល ទៅលើអគារដែលជាទីតាំងការិយាល័យរបស់ខ្លួនសម្រាប់រយៈពេលដប់ឆ្នាំ (១០ឆ្នាំ) ជាកិច្ចសន្យាដែលមិនអាចលុបចោលបាន ជាមួយនឹងជម្រើសក្នុងការបន្តកិច្ចសន្យាសម្រាប់រយៈពេលបន្តបន្ទាប់ពីកិច្ចសន្យាចាស់ត្រូវបានបញ្ចប់។ កិច្ចសន្យានេះមិនរឹតបណ្តឹងក្រុមហ៊ុនលើការចាត់ចែង និងការជួលបន្តលើទ្រព្យសកម្មនេះឡើយ។

បម្រែបម្រួលសមតុល្យយោងនៃសិទ្ធិប្រើប្រាស់លើទ្រព្យសកម្មក្នុងអំឡុងការិយបរិច្ឆេទដូចខាងក្រោម៖

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ថ្លៃដើម</b>				
<b>សមតុល្យដើមការិយបរិច្ឆេទ/ឆ្នាំ</b>				
បន្ថែម	៣៩២.៩៤១	១.៦០០.៨៤២	៣៩២.៩៤១	១.៥៨៩.៤៤៦
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១.៥៧២)	-	១១.៣៩៦
<b>សមតុល្យនៅចុងការិយបរិច្ឆេទ/ឆ្នាំ</b>	<b>៣៩២.៩៤១</b>	<b>១.៥៩៩.២៧០</b>	<b>៣៩២.៩៤១</b>	<b>១.៦០០.៨៤២</b>
<b>រំលស់បង្ក</b>				
<b>សមតុល្យដើមការិយបរិច្ឆេទ/ឆ្នាំ</b>				
រំលស់	៣៦០.១៩៦	១.៤៦៧.៤៣៩	៣២២.៥៣៩	១.៣០៤.៦៧០
លម្អៀងពីការប្តូររូបិយប័ណ្ណ	១៩.៦៤៧	៧៩.៧៦៧	៣៧.៦៥៧	១៥៣.១៨៩
<b>សមតុល្យចុងការិយបរិច្ឆេទ/ឆ្នាំ</b>	<b>-</b>	<b>(១.២៤៥)</b>	<b>-</b>	<b>៩.៥៨០</b>
<b>សមតុល្យយោងនៅចុងការិយបរិច្ឆេទ/ឆ្នាំ</b>	<b>៣៧៩.៨៤៣</b>	<b>១.៥៩៧.៨២៥</b>	<b>៣៦០.១៩៦</b>	<b>១.៤៩១.២៦២</b>
	<b>១៣.០៩៨</b>	<b>៥៣.៣០៩</b>	<b>៣២.៧៤៥</b>	<b>១៣៣.៤០៣</b>

បំណុលភតិសន្យា គឺជាតម្លៃបច្ចុប្បន្នលើការទូទាត់ភតិសន្យាក្នុងរយៈពេលព្រមព្រៀងនៃភតិសន្យានោះ។

បម្រែបម្រួលបំណុលភតិសន្យាមានដូចខាងក្រោម៖

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>សមតុល្យដើមការិយបរិច្ឆេទ/ឆ្នាំ</b>	<b>៤៨.៥០៩</b>	<b>១៩៧.៦២៦</b>	<b>១០៨.៦០០</b>	<b>៤៣៩.២៨៧</b>
ការកើនឡើងនៃការប្រាក់	១.៦៣៥	៦.៦៣៨	៧.១១០	១២.៥៧៧
ការទូទាត់សង	(៣៣.៦០០)	(១៣៦.៤១៦)	(៦៧.២០១)	(២៧៣.៣៧៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៥១៤)	-	១៩.១៣៦
<b>សមតុល្យចុងការិយបរិច្ឆេទ/ឆ្នាំ</b>	<b>១៦.៥៤៤</b>	<b>៦៧.៣៣៤</b>	<b>៤៨.៥០៩</b>	<b>១៩៧.៦២៦</b>

**៩. ទ្រព្យសកម្មរយៈពេលវែងផ្សេងៗ**

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់តម្កល់បានបង់	២៥.១០០	១០២.១៥៧	២០.០៥០	៨១.៦៨៤

**១០. សាច់ប្រាក់ និងសាច់ប្រាក់សមមូល**

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងធនាគារ	២៦៩.៨៧៣	១.០៩៨.៣៨៣	២១៨.៦០៣	៨៩០.៥៨៩
សាច់ប្រាក់ក្នុងដៃ	៨.៦៦០	៣៥.២៤៦	៦.៥១៦	២៦.៥៤៦
	<b>២៧៨.៥៣៣</b>	<b>១.១៣៣.៦២៩</b>	<b>២២៥.១១៩</b>	<b>៩១៧.១៣៥</b>

**១១. សាច់ប្រាក់តម្កល់ធានា**

ព័ត៌មានលម្អិតនៃសាច់ប្រាក់តម្កល់ធានារបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់តម្កល់ធានាឥណទានហ្វាស៊ីលីតឺ	៤៨០.០០០	១.៩៥៣.៦០០	៦៥.០០០	២៦៤.៨១០

**១២. គណនីពាណិជ្ជកម្មទទួល**

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីពាណិជ្ជកម្មត្រូវទទួល	២.០៥៨.២៥៥	៨.៣៧៧.០៩៨	៤.៥១០.៦៦៦	១៨.៣៧៦.៤៥៣
គណនីត្រូវទទួលរក្សាទុក	១.៨៣០.៥១២	៧.៤៥០.១៨៤	១.៧៦២.៣៩១	៧.១៧៩.៩៨១
	<b>៣.៨៨៨.៧៦៧</b>	<b>១៥.៨២៧.២៨២</b>	<b>៦.២៧៣.០៥៧</b>	<b>២៥.៥៥៦.៤៣៤</b>

**១៣. សន្និធិ - សុទ្ធ**

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
វត្ថុធាតុដើម	១.៣៧៥.២២៧	៥.៥៩៧.១៧៤	២.១៦៧.២៥៨	៨.៨២៩.៤០៩

គិតត្រឹមខែមិថុនា ឆ្នាំ២០២២ តម្លៃសរុបរបស់សន្និធិរួមមានចំនួន ៣.៧១៥.៣៦៨ ដុល្លារអាមេរិក (ឆ្នាំ២០២១៖ មានចំនួន ៩.៥៦៩.០៤៤ ដុល្លារអាមេរិក) ត្រូវបានរួមបញ្ចូលទៅក្នុងថ្លៃដើមនៃសេវាកម្ម និងទំនិញដែលបានលក់។

**១៤. ទ្រព្យសកម្មរយៈពេលខ្លីផ្សេងៗ**

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយបង់មុនទៅអ្នកផ្គត់ផ្គង់	៥៩៧.២០៧	២.៤៣០.៦៣២	៦៣០.៥០៦	២.៥៦៨.៦៨១
ឥណទានបុគ្គលិក	២៧៦.៧៤៥	១.១២៦.៣៥២	៣១២.២៣៣	១.២៧២.០៣៧
បុរេប្រទានប្រាក់បៀវត្ស	-	-	៣.៧៧១	១៥.៣៦៣
សម្ភារប្រើប្រាស់	២.៧៥៤	១១.២០៨	៤៥២	១.៨៤២
	៨៧៦.៧០៦	៣.៥៦៨.១៩២	៩៤៦.៩៦២	៣.៨៦១.៨២៣

**១៥. ទ្រព្យសកម្មកិច្ចសន្យា/ (បំណុលកិច្ចសន្យា)**

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មកិច្ចសន្យា	២.៦២៦.៦៨២	១០.៦៩០.៥៩៦	៣.៧៩១.៣៦៦	១៥.៤៤៦.០២៥
បំណុលកិច្ចសន្យា	(៩៣២.៦១៨)	(៣.៧៩៥.៧៥៥)	(១៦១.៨៨០)	(៦៥៩.៤៩៩)

ទ្រព្យសកម្មកិច្ចសន្យាតំណាងឱ្យ សិទ្ធិរបស់ក្រុមហ៊ុនក្នុងការពិចារណាសម្រាប់ការងារដែលបានបញ្ចប់នៅលើកិច្ចសន្យាសាងសង់ ប៉ុន្តែមិនទាន់ចេញវិក្កយបត្រនៅកាលបរិច្ឆេទនៃរបាយការណ៍នៅឡើយ។ ជាធម្មតាវិក្កយបត្រនឹងត្រូវចេញក្នុងរយៈពេល ៣០ថ្ងៃ ហើយការទូទាត់ត្រូវបានគេរំពឹងទុកក្នុងរយៈពេល ៦០ថ្ងៃ។

បំណុលកិច្ចសន្យាជា ចំនួនទឹកប្រាក់ដែលទទួលបានពីអតិថិជនសម្រាប់កិច្ចសន្យាសាងសង់ដែលប្រាក់ចំណូលត្រូវបានគេទទួលស្គាល់ក្នុងរយៈពេលសាងសង់អចលនទ្រព្យ។ បំណុលកិច្ចសន្យាត្រូវបានគេរំពឹងថា នឹងត្រូវបានទទួលស្គាល់ថាជាប្រាក់ចំណូលនៅពេលបញ្ចប់ការសាងសង់ដូចដែលបានព្រមព្រៀងគ្នា។

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បំណុលកិច្ចសន្យាត្រូវបានទទួលស្គាល់ថាជា				
ចំណូលនាអំឡុងការិយបរិច្ឆេទ	២៨.៧៦១	១១៧.០៥៧	៣៩៦.០៩០	១.៦១៣.៦៧១

មិនមានការខាតដែលត្រូវបានទទួលស្គាល់លើទ្រព្យសកម្មកិច្ចសន្យា និងបំណុលកិច្ចសន្យាក្នុងអំឡុងពេលនៃរបាយការណ៍នេះទេ។

**១៦. ដើមទុន**

ភាគហ៊ុនដែលបានអនុម័តឱ្យចេញផ្សាយត្រូវបានចែកជា ២ចំណាត់ថ្នាក់របស់ក្រុមហ៊ុនដូចខាងក្រោម៖

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២			(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		
	ចំនួនភាគហ៊ុន	ចំនួនទឹកប្រាក់		ចំនួនភាគហ៊ុន	ចំនួនទឹកប្រាក់	
		ដុល្លារអាមេរិក	ពាន់រៀល		ដុល្លារអាមេរិក	ពាន់រៀល
ថ្នាក់ ក មានតម្លៃចារឹក ០.២៥						
ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន	១០.០០០.០០០	២.៥០០.០០០	១០.០០០.០០០	១០.០០០.០០០	២.៥០០.០០០	១០.០០០.០០០
ថ្នាក់ ខ មានតម្លៃចារឹក ០.២៥						
ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន	២០.០០០.០០០	៥.០០០.០០០	២០.០០០.០០០	២០.០០០.០០០	៥.០០០.០០០	២០.០០០.០០០
<b>សមតុល្យចុងការិយបរិច្ឆេទ/ឆ្នាំ</b>	<b>៣០.០០០.០០០</b>	<b>៧.៥០០.០០០</b>	<b>៣០.០០០.០០០</b>	<b>៣០.០០០.០០០</b>	<b>៧.៥០០.០០០</b>	<b>៣០.០០០.០០០</b>

បម្រែបម្រួលដើមទុនដែលបានទូទាត់រួចរាល់មានដូចខាងក្រោម៖

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២			(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		
	ចំនួនភាគហ៊ុន	ចំនួនទឹកប្រាក់		ចំនួនភាគហ៊ុន	ចំនួនទឹកប្រាក់	
		ដុល្លារអាមេរិក	ពាន់រៀល		ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យដើមការិយបរិច្ឆេទ/ឆ្នាំ	១៨.៤៦១.៥៣៨	៤.៦១៥.៣៨៥	១៨.៧៩៦.៦៨៧	១២.០០០.០០០	៣.០០០.០០០	១២.២២៥.៣០១
បោះផ្សាយដើមទុន	-	-	-	៦.៤៦១.៥៣៨	១.៦១៥.៣៨៥	៦.៥៧១.៣៨៦
<b>សមតុល្យចុងការិយបរិច្ឆេទ/ឆ្នាំ</b>	<b>១៨.៤៦១.៥៣៨</b>	<b>៤.៦១៥.៣៨៥</b>	<b>១៨.៧៩៦.៦៨៧</b>	<b>១៨.៤៦១.៥៣៨</b>	<b>៤.៦១៥.៣៨៥</b>	<b>១៨.៧៩៦.៦៨៧</b>

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ និង ៣១ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានលម្អិតអំពីការកាន់កាប់ភាគហ៊ុនមានដូចខាងក្រោម៖

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លោក នាង វិធី	២.១០០.០០០	៨.៥៥៦.០០១	២.១០០.០០០	៨.៥៥៦.០០១
លោកស្រី លីម មុយលី	៩០០.០០០	៣.៦៦៩.៣០០	៩០០.០០០	៣.៦៦៩.៣០០
ម្ចាស់ភាគហ៊ុនជាសាធារណៈជន	១.៦១៥.៣៨៥	៦.៥៧១.៣៨៦	១.៦១៥.៣៨៥	៦.៥៧១.៣៨៦
	<b>៤.៦១៥.៣៨៥</b>	<b>១៨.៧៩៦.៦៨៧</b>	<b>៤.៦១៥.៣៨៥</b>	<b>១៨.៧៩៦.៦៨៧</b>

**១៦.១ បុព្វលាភដើមទុន**

នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២១ ក្រុមហ៊ុនត្រូវបានចុះបញ្ជីដោយជោគជ័យនៅក្នុងក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា។ ចំនួនហ៊ុនថ្មីដែលបានបោះផ្សាយមានចំនួន ៦.៤៦១.៥៣៨ ហ៊ុន ជាមួយតម្លៃចារឹក ១០០០ រៀល ឬ ០.២៥ ដុល្លារអាមេរិក ក្នុងមួយហ៊ុន ក្នុងតម្លៃលក់ចេញ ២.៣៨០ រៀល ឬ ០.៥៨០ ដុល្លារអាមេរិក ក្នុងមួយហ៊ុន។ ក្រុមហ៊ុនបានទទួលប្រាក់ពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ ("IPO") ចំនួន ៣.៧៧៣.៥៣៩ ដុល្លារអាមេរិក ដែលបណ្តាលឱ្យមានបុព្វលាភភាគហ៊ុនចំនួន ២.១៥៨.១៥៤ ដុល្លារអាមេរិក (៨.៧៧៩.៣៧០.០០០ រៀល)។

**១៧. ប្រាក់កម្ចី**

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
កម្ចីរយៈពេលវែង	៧៤៩.៤៥៨	៣.០៥០.២៩៤	៨១១.៣២០	៣.៣០៥.៣១៨
កម្ចីរយៈពេលខ្លី	២៨២.៨២៨	១.១៥១.១១០	២.៥១៩.០១១	១០.២៦២.៤៥១
	<b>១.០៣២.២៨៦</b>	<b>៤.២០១.៤០៤</b>	<b>៣.៣៣០.៣៣១</b>	<b>១៣.៥៦៧.៧៦៩</b>

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>សមតុល្យនាថ្ងៃទី១ មករា</b>	<b>៣.៣៣០.៣៣១</b>	<b>១៣.៥៦៧.៧៦៩</b>	<b>២.១៤៩.០៣១</b>	<b>៨.៦៩២.៨៣០</b>
បន្ថែម	២.៨០០.៣៨៥	១១.៣៦៩.៥៦៣	៨.៤៨៦.៨២១	៣៤.៥២៤.៣៨៨
ការទូទាត់សង	(៥.០៩៨.៤៣០)	(២០.៦៩៩.៦២៦)	(៧.៣០៥.៥២១)	(២៩.៧១៨.៨៥៩)
បន្ទុកការប្រាក់	១៩០.៥១០	៧៧៣.៤៧១	៤៩៩.៧៦០	២.០៣៣.០២៣
ការប្រាក់ដែលបានទូទាត់	(១៩០.៥១០)	(៧៧៣.៤៧១)	(៤៩៩.៧៦០)	(២.០៣៣.០២៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣៦.៣០២)	-	(៦៩.៤១០)
<b>សមតុល្យចុងការិយបរិច្ឆេទ/ឆ្នាំ</b>	<b>១.០៣២.២៨៦</b>	<b>៤.២០១.៤០៤</b>	<b>៣.៣៣០.៣៣១</b>	<b>១៣.៥៦៧.៧៦៩</b>

**ក. តាមកាលបរិច្ឆេទកំណត់**

ក្នុងអំឡុងពេល១ឆ្នាំ	២៨២.៨២៨	១.១៥១.១១០	២.៥១៩.០១១	១០.២៦២.៤៥១
ពី២ ទៅ ៥ឆ្នាំ	៧៤៩.៤៥៨	៣.០៥០.២៩៤	៨១១.៣២០	៣.៣០៥.៣១៨
	<b>១.០៣២.២៨៦</b>	<b>៤.២០១.៤០៤</b>	<b>៣.៣៣០.៣៣១</b>	<b>១៣.៥៦៧.៧៦៩</b>

**ខ. តាមស្ថានភាពទ្រព្យធានា**

កម្ចីដែលមានទ្រព្យបញ្ចាំ	១.០៣២.២៨៦	៤.២០១.៤០៤	២.៧៥៤.៤៥០	១១.២២១.៦២៩
កម្ចីដែលគ្មានទ្រព្យបញ្ចាំ	-	-	៥៧៥.៨៨១	២.៣៤៦.១៤០
	១.០៣២.២៨៦	៤.២០១.៤០៤	៣.៣៣០.៣៣១	១៣.៥៦៧.៧៦៩

**គ. តាមប្រភេទរូបិយប័ណ្ណ**

ដុល្លារអាមេរិក	១.០៣២.២៨៦	៤.២០១.៤០៤	៣.៣៣០.៣៣១	១៣.៥៦៧.៧៦៩
----------------	-----------	-----------	-----------	------------

**ឃ. តាមទំនាក់ទំនង**

មិនមែនជាភាគីពាក់ព័ន្ធ	១.០៣២.២៨៦	៤.២០១.៤០៤	៣.៣៣០.៣៣១	១៣.៥៦៧.៧៦៩
-----------------------	-----------	-----------	-----------	------------

**ង. តាមអត្រាការប្រាក់ (ក្នុង១ឆ្នាំ)**

កាលកំណត់ឥណទាន		៧,៥%		១% ទៅ ៩%
---------------	--	------	--	----------

**១៨. ឥណទានវិបារូបន៍**

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ក. តាមធនាគារ</b>				
ធនាគារវឌ្ឍនៈអាស៊ីចំកាត់	១.០៣១.១១១	៤.១៩៦.៦២២	១.២១៨.៨៥៤	៤.៩៦៥.៦១១
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់	៨៤.២៤៤	៣៤២.៨៧៣	២៦៨.៤៦០	១.០៩៣.៧០៦
ធនាគារ ជីបម៉ុង ខមមើសល ប៊ែង មក	-	-	៣៨៣.៧៩៨	១.៥៦៣.៥៩៣
	១.១១៥.៣៥៥	៤.៥៣៩.៤៩៥	១.៨៧១.១១២	៧.៦២២.៩១០

ឥណទានវិបារូបន៍ជាមួយធនាគារវឌ្ឍនៈអាស៊ីចំកាត់ មានអត្រាការប្រាក់ ៧,៥%ក្នុងមួយឆ្នាំ និងត្រូវបានធានាដោយការបញ្ចាំដីឡូត៍របស់ក្រុមហ៊ុនដែលបានកត់ត្រាជាដីកម្មសិទ្ធិក្រោមគណនីទ្រព្យសម្បត្តិ និងបរិក្ខារ ដែលមានតម្លៃ ២.១៦៧.៦២០ ដុល្លារអាមេរិក។ កិច្ចសន្យាត្រូវបានត្រួតពិនិត្យឡើងវិញនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានទឹកប្រាក់កំណត់ចំនួន ១.៨០០.០០០ ដុល្លារអាមេរិក និងត្រូវទូទាត់ក្នុងរយៈពេល ១២ខែគិតចាប់ពីកាលបរិច្ឆេទនៃកិច្ចសន្យា។

ឥណទានវិបារូបន៍ជាមួយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានអត្រាការប្រាក់ ៨%ក្នុងមួយឆ្នាំ ដែលត្រូវបានធានាដោយទ្រព្យសម្បត្តិរបស់ម្ចាស់ភាគហ៊ុន និងបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ។ កិច្ចព្រមព្រៀងត្រូវបានធ្វើឡើងវិញថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានទឹកប្រាក់កំណត់ចំនួន ៦០០.០០០ ដុល្លារអាមេរិក និងមានកាលបរិច្ឆេទកំណត់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងអំឡុងការិយបរិច្ឆេទនេះឥណទានវិបារូបន៍ត្រូវបានរៀបចំឡើងវិញសម្រាប់ការិយបរិច្ឆេទថ្មីដោយស្វ័យប្រវត្តិ។

ឥណទានវិបារូបន៍ជាមួយធនាគារជីបម៉ុង ខមមើសល ប៊ែង មក មានអត្រាការប្រាក់ ៩%ក្នុងមួយឆ្នាំ ដែលមិនមានទ្រព្យធានាឡើយ។ កិច្ចសន្យាត្រូវបានត្រួតពិនិត្យឡើងវិញនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ មានទឹកប្រាក់កំណត់ចំនួន ៤០០.០០០ ដុល្លារអាមេរិក និងមានកាលបរិច្ឆេទកំណត់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ ក្នុងអំឡុងការិយបរិច្ឆេទនេះ ឥណទានវិបារូបន៍ត្រូវបានរៀបចំឡើងវិញសម្រាប់ការិយបរិច្ឆេទថ្មីដោយស្វ័យប្រវត្តិ។

**១៩. គណនីពាណិជ្ជ និងគណនីត្រួតសងផ្សេងៗ**

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម)		(បានធ្វើសវនកម្ម)	
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីត្រូវសង	៩៣១.៨៥៩	៣.៧៩២.៦៦៦	៦៦៨.៦៧៧	២.៧២៤.១៩០
ចំណាយបង្ក	៣៧១.៤៩៣	១.៥១១.៩៧៧	៦៦៦.០៦៨	២.៧១៣.៥៦១
ពន្ធផ្សេងៗត្រូវបង់	១៣៤.៤៧៦	៥៤៧.៣១៦	២៧៥.៩២៣	១.១២៤.១១១
គណនីត្រូវសងបង្កទុក	១៥១.៥២៨	៦១៦.៧១៩	៣១.៦២៥	១២៨.៨៤០
ប្រាក់បៀវត្សត្រូវបង់	-	-	១៨១.០៨២	៧៣៧.៧២៨
បំណុលបច្ចុប្បន្នផ្សេងៗ	-	-	៧.៨៤០	៣១.៩៤០
	<b>១.៥៨៩.៣៥៦</b>	<b>៦.៤៦៨.៦៧៨</b>	<b>១.៨៣១.២១៥</b>	<b>៧.៤៦០.៣៧០</b>

**២០. ចំណូល**

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម)		(មិនបានត្រួតពិនិត្យ និងមិនបានធ្វើសវនកម្ម)	
	សម្រាប់កាលបរិច្ឆេទ៦ខែបានបញ្ចប់		សម្រាប់កាលបរិច្ឆេទ៦ខែបានបញ្ចប់	
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សេវាកម្មសាងសង់ និងសេវាកម្មថែទាំ	៦.៨៥៥.៣១៥	២៧.៨៣២.៥៧៩	៨.០៦៨.៤៤៣	៣២.៧៧៤.០១៥
លក់ទំនិញ	៣៨.០៥៧	១៥៤.៥១១	២៥៨.៣០៥	១.០៤៩.២៣៥
	<b>៦.៨៩៣.៣៧២</b>	<b>២៧.៩៨៧.០៩០</b>	<b>៨.៣២៦.៧៤៨</b>	<b>៣៣.៨២៣.២៥០</b>

**២១. ថ្លៃដើមទំនិញ និងសេវាកម្ម**

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម)		(មិនបានត្រួតពិនិត្យ និងមិនបានធ្វើសវនកម្ម)	
	សម្រាប់កាលបរិច្ឆេទ៦ខែបានបញ្ចប់		សម្រាប់កាលបរិច្ឆេទ៦ខែបានបញ្ចប់	
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សេវាកម្មសាងសង់ និងសេវាកម្មថែទាំ	៦.៣៦១.៩៨១	២៥.៨២៩.៦៤៤	៧.៣៨៣.៥២២	២៩.៩៩១.៨៦៦
ថ្លៃដើមទំនិញ	៣៥.៤៨២	១៤៤.០៥៦	២៥៣.១០៤	១.០២៨.១០៩
	<b>៦.៣៩៧.៤៦៣</b>	<b>២៥.៩៧៣.៧០០</b>	<b>៧.៦៣៦.៦២៦</b>	<b>៣១.០១៩.៩៧៥</b>

**២២. ចំណាយប្រតិបត្តិការ**

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) សម្រាប់កាលបរិច្ឆេទ៦ខែបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(មិនបានត្រួតពិនិត្យ និងមិនបានធ្វើសវនកម្ម) សម្រាប់កាលបរិច្ឆេទ៦ខែបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយបុគ្គលិក	៣១១.៦៣៤	១.២៦៥.២៣៤	២២៨.៨៦៧	៩២៩.៦៥៨
ពន្ធផ្សេងៗ	១១៣.៣៣៥	៤៦០.១៤០	៦០.៦២៩	២៤៦.២៧៥
សេវាធនាគារ	១០០.១៣៥	៤០៦.៥៤៨	៥៧.៨៩៦	២៣៥.១៧៤
សេវាវិជ្ជាជីវៈ	៧៧.២៥០	៣១៣.៦៣៥	២៧.៦៨២	១១២.៤៤៤
សម្ភារការិយាល័យ និងឧបករណ៍ការិយាល័យ	៤៨.៥២៤	១៩៧.០០៧	៥៧.២២៥	២៣២.៤៤៨
រំលស់	៤៤.២៩៨	១៧៩.៨៥០	៤៣.៣៦៧	១៧៦.១៥៧
ធានារ៉ាប់រង	៣៦.៩៧៧	១៥០.១២៧	៣៨.៣៣៦	១៥៥.៧២១
ជួសជុល និងថែទាំ	១៤.៨៦០	៦០.៣៣២	២២.១៩០	៩០.១៣៦
ទឹកភ្លើង	១៣.០៧៨	៥៣.០៩៧	២៨.៣១៣	១១៥.០០៧
ការជួល	១២.៥៦៣	៥១.០០៦	៨.៨៣៨	៣៥.៩០០
ទំនាក់ទំនង	៣.៧៣៦	១៥.១៦៨	៣.៩៧៨	១៦.១៥៩
ការកម្សាន្ត	៣.៥៨១	១៤.៥៣៩	១.៣៥៥	៥.៥០៤
ការកែតម្រូវលើសន្និធិ	-	-	១.០២០	៤.១៤៣
ចំណាយផ្សេងៗ	៣៤.៣១៥	១៣៩.៣១៨	១.៨០៥	៧.៣៣១
	<b>៨១៤.២៨៦</b>	<b>៣.៣០៦.០០១</b>	<b>៥៨១.៥០១</b>	<b>២.៣៦២.០៥៧</b>

**២៣. ចំណូលផ្សេងៗ**

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) សម្រាប់កាលបរិច្ឆេទ៦ខែបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(មិនបានត្រួតពិនិត្យ និងមិនបានធ្វើសវនកម្ម) សម្រាប់កាលបរិច្ឆេទ៦ខែបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញពីការប្តូររូបិយប័ណ្ណបរទេស	៥.៣៤០	២១.៦៨១	២.៧២៥	១១.០៦៩
ចំណូលការប្រាក់	២.៨៩៨	១១.៧៦៦	៤.១៦៦	១៦.៩២២
(ខាត)/ចំណេញពីការលក់ទ្រព្យសម្បត្តិ និង បរិក្ខារ និងទ្រព្យសម្បត្តិអរូបី	(២៦៤)	(១.០៧២)	៦.៤៣៥	២៦.១៣៩
ចំណូលផ្សេងៗ	៣	១២	១៩.១៩០	៧៧.៩៥០
	<b>៧.៩៧៧</b>	<b>៣២.៣៨៧</b>	<b>៣២.៥១៦</b>	<b>១៣២.០៨០</b>



**២៤. ចំណាយហិរញ្ញវត្ថុ**

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) សម្រាប់កាលបរិច្ឆេទ៦ខែបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(មិនបានត្រួតពិនិត្យ និងមិនបានធ្វើសវនកម្ម) សម្រាប់កាលបរិច្ឆេទ៦ខែបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការប្រាក់លើប្រាក់កម្ចី និងឥណទានវិបារូបន៍	១៩០.៥១០	៧៧៣.៤៧១	២៤១.២២៨	៩៧៩.៨៦៨
ការប្រាក់លើបំណុលភតិសន្យា	១.៦៣៥	៦.៦៣៨	៤.០៣៤	១៦.៣៨៦
	<b>១៩២.១៤៥</b>	<b>៧៨០.១០៩</b>	<b>២៤៥.២៦២</b>	<b>៩៩៦.២៥៤</b>

**២៥. ពន្ធលើប្រាក់ចំណូល**

**ក. ពន្ធលើប្រាក់ចំណូល**

អនុលោមតាមច្បាប់ពន្ធរបស់កម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលដោយកំណត់យកចំនួនមួយណាខ្ពស់ជាងរវាងពន្ធលើប្រាក់ចំណូលតាមអត្រា ២០% ឬពន្ធអប្បបរមាតាមអត្រា ១% នៃចំណូលប្រចាំឆ្នាំរួមបញ្ចូលពន្ធទាំងអស់ លើកលែងតែអាករលើតម្លៃបន្ថែម។ ពន្ធអប្បបរមា គឺត្រូវតែបង់ដោយមិនគិតពីស្ថានភាពចំណេញ ឬខាតរបស់អ្នកជាប់ពន្ធឡើយ។

ធាតុផ្សំនៃចំណាយពន្ធលើប្រាក់ចំណូលដែលកត់ត្រាក្នុងគណនីចំណេញ ឬខាតមានដូចខាងក្រោម៖

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) សម្រាប់កាលបរិច្ឆេទ ៦ខែបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(មិនបានត្រួតពិនិត្យ និងមិនបានធ្វើសវនកម្ម) សម្រាប់កាលបរិច្ឆេទ ៦ខែបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
ចំណាយពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន	៣៤.៤៦៧	១៣៩.៩៣៦	៨៣.២៦៧	៣៣៨.២៣១

**ខ. ការផ្ទៀងផ្ទាត់រវាងគណនី ខាត/ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល និងពន្ធលើប្រាក់ចំណូលដែលបានប៉ាន់ស្មានទុក**

ការផ្ទៀងផ្ទាត់រវាងគណនី ខាតតាមគណនេយ្យមុនបង់ពន្ធលើប្រាក់ចំណូល និងពន្ធលើប្រាក់ចំណូលដែលបានប៉ាន់ស្មានទុក ត្រូវបានបង្ហាញដូចខាងក្រោម៖

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) សម្រាប់កាលបរិច្ឆេទ ៦ខែបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(មិនបានត្រួតពិនិត្យ និងមិនបានធ្វើសវនកម្ម) សម្រាប់កាលបរិច្ឆេទ ៦ខែបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
ខាតមុនបង់ពន្ធលើប្រាក់ចំណូល	(៥០២.៥៤៥)	(២.០៤០.៣៣៣)	(១០៤.១២៥)	(៤២២.៩៥៦)
បូក៖ ចំណាយមិនអាចកាត់កងបាន	១០៤.៤៩៦	៤២៤.២៥៥	៥៧.៥៤៨	២៣៣.៧៥៩
ចំណូលជាប់ពន្ធក្នុងការិយបរិច្ឆេទ	(៣៩៨.០៤៩)	(១.៦១៦.០៧៨)	(៤៦.៥៧៧)	(១៨៩.១៩៧)
ពន្ធលើប្រាក់ចំណូលក្នុងអត្រា ២០% (ក)	-	-	-	-
ពន្ធអប្បបរមាក្នុងអត្រា ១%នៃចំណូល (ខ)	៣៤.៤៦៧	១៣៩.៩៣៥	៨៣.២៦៧	៣៣៨.២៣៣
ចំណាយពន្ធលើប្រាក់ចំណូល (មួយណាដែលខ្ពស់ជាងរវាង ក ឬ ខ)	៣៤.៤៦៧	១៣៩.៩៣៥	៨៣.២៦៧	៣៣៨.២៣៣

**ក. ពន្ធលើប្រាក់ចំណូលបច្ចុប្បន្នត្រូវសង**

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
	សមតុល្យដើមការិយបរិច្ឆេទ/ឆ្នាំ	៣៤.៧៧៦	១៤១.៦៧៧	២៧.៩៦៥
ចំណាយក្នុងការិយបរិច្ឆេទ/ឆ្នាំ	៣៤.៤៦៧	១៣៩.៩៣៥	១៧៩.៧៥៤	៧៣០.១៦១
ការកត់ត្រាបញ្ហាសង្ខេបសារសំវិធានធនលើស	១៤.៩៩០	៦០.៨៥៩	-	-
ពន្ធលើប្រាក់ចំណូលដែលបានបង់	(៧៧.៤២២)	(៣១៤.៣៣៣)	(១៧២.៩៤៣)	(៧០២.៤៩៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៤១៧)	-	៣២
<b>សមតុល្យចុងការិយបរិច្ឆេទ/ឆ្នាំ</b>	<b>៦.៨១១</b>	<b>២៧.៧២១</b>	<b>៣៤.៧៧៦</b>	<b>១៤១.៧១២</b>

**២៦. សមតុល្យ និងប្រតិបត្តិការរបស់ភាគីពាក់ព័ន្ធ**

សមតុល្យខាងក្រោម គឺជាសមតុល្យដែលនៅជំពាក់ភាគីពាក់ព័ន្ធ៖

ភាគពាក់ព័ន្ធ	ទំនាក់ទំនង	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		សមតុល្យត្រូវទទួលពីម្ចាស់ភាគហ៊ុន លោក នាង វីធី	ភាគហ៊ុនិក	១៣៤.៤២១	៥៤៧.០៩៣

សមតុល្យត្រូវទទួលពីម្ចាស់ភាគហ៊ុន គឺជាការទូទាត់ចំណាយដែលធ្វើឡើងដោយក្រុមហ៊ុនក្នុងនាមម្ចាស់ភាគហ៊ុន។ ចំនួនទឹកប្រាក់ទាំងនេះ មិនមានទ្រព្យធានា គ្មានការប្រាក់ និងមានការទូទាត់សងតាមតម្រូវការ។

**ប្រតិបត្តិការទាក់ទងនឹងបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ**

គណៈគ្រប់គ្រងសំខាន់ៗ ត្រូវបានកំណត់ថាជាបុគ្គលទាំងឡាយដែលទំនួលខុសត្រូវក្នុងការធ្វើផែនការ ដឹកនាំ និងគ្រប់គ្រងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនមិនថាដោយផ្ទាល់ ឬដោយប្រយោល។ គណៈគ្រប់គ្រងសំខាន់ៗរួមបញ្ចូលទាំងអភិបាលទាំងអស់របស់ក្រុមហ៊ុន។ ប្រតិបត្តិការជាមួយគណៈគ្រប់គ្រងសំខាន់ៗមានដូចខាងក្រោម៖

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) សម្រាប់កាលបរិច្ឆេទ៦ខែបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(មិនបានត្រួតពិនិត្យ និងមិនបានធ្វើសវនកម្ម) សម្រាប់កាលបរិច្ឆេទ៦ខែបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
	ប្រាក់បៀវត្ស	៨៩.៨០០	៣៦៤.៥៨៨	៧៨.០០០

**២៧. ការធ្វើចំណាត់ថ្នាក់ទៅលើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ**

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
<b>ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែង</b>				
<b>តាមថ្លៃដើមបានរំលស់</b>				
ទ្រព្យសកម្មរយៈពេលវែងផ្សេងៗ	២៥.១០០	១០២.១៥៧	២០.០៥០	៨១.៧០៤
ប្រាក់តម្កល់ធានា	៤៨០.០០០	១.៩៥៣.៦០០	៦៥.០០០	២៦៤.៨៧៥
សមតុល្យត្រូវទទួលពីម្ចាស់ភាគហ៊ុន	១៣៤.៤២១	៥៤៧.០៩៣	១៣៤.៤២១	៥៤៧.៧៦៦
គណនីពាណិជ្ជកម្មដែលត្រូវទទួល*	៣.៨៨៨.៧៦៧	១៥.៨២៧.២៨២	៦.២៧៣.០៥៧	២៥.៥៦២.៧០៧
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	២៧៨.៥៣៣	១.១៣៣.៦២៩	២២៥.១១៩	៩១៧.៣៦០
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>៤.៨០៦.៨២១</b>	<b>១៩.៥៦៣.៧៦១</b>	<b>៦.៧១៧.៦៤៧</b>	<b>២៧.៣៧៤.៤១២</b>

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
<b>បំណុលហិរញ្ញវត្ថុវាស់វែង</b>				
<b>តាមថ្លៃដើមបានរំលស់</b>				
ប្រាក់កម្ចី	១.០៣២.២៨៦	៤.២០១.៤០៤	៣.៣៣០.៣៣១	១៣.៥៦៧.៧៦៩
បំណុលភតិសន្យា	១៦.៥៤៤	៦៧.៣៣៤	៤៨.៥០៩	១៩៧.៦២៦
ឥណទានវិបារូបន៍	១.១១៥.៣៥៥	៤.៥៣៩.៤៩៥	១.៨៧១.១១២	៧.៦២២.៩១០
គណនីពាណិជ្ជកម្ម និងគណនីត្រូវសងផ្សេងៗ**	១.៤៥៤.៨៨០	៥.៩២១.៣៦២	១.៥៥៥.២៩២	៦.៣៣៦.២៥៩
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>៣.៦១៩.០៦៥</b>	<b>១៤.៧២៩.៥៩៥</b>	<b>៦.៨០៥.២៤៤</b>	<b>២៧.៧២៤.៥៦៤</b>

\*\*មិនរួមបញ្ចូលអាករលើតម្លៃបន្ថែម និងពន្ធត្រូវបង់ផ្សេងៗ

**២៨. ព័ត៌មាននៃតម្លៃសមស្រប**

សមតុល្យនាចុងការិយបរិច្ឆេទនៃរយៈពេលនេះ គណៈគ្រប់គ្រង ចាត់ទុកថា តម្លៃសមស្រប នៃទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុ ប្រហាក់ប្រហែលនឹងសមតុល្យយោង របស់ពួកគេ ដោយសារសមាសធាតុទាំងនេះ មិនមានការប្រែប្រួលជាសារវន្តចំពោះអត្រាការប្រាក់ទីផ្សារទេ ។

**២៩. ខាតក្នុងមួយសន្លឹកហ៊ុន**

ខាតក្នុងមួយសន្លឹកហ៊ុន គឺត្រូវបានគណនាដោយការបែងចែកប្រាក់ខាតឱ្យទៅអ្នកកាន់ភាគហ៊ុនរបស់ក្រុមហ៊ុន តាមចំនួនមធ្យមនៃសន្លឹកហ៊ុនធម្មតាដែលបានបោះផ្សាយក្នុងការិយបរិច្ឆេទជាបន្តបន្ទាប់ ដូចដែលបានបង្ហាញដូចខាងក្រោម៖

	(បានត្រួតពិនិត្យ តែមិនបានធ្វើសវនកម្ម) សម្រាប់កាលបរិច្ឆេទ៦ខែបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		(មិនបានត្រួតពិនិត្យ និងមិនបានធ្វើសវនកម្ម) សម្រាប់កាលបរិច្ឆេទ៦ខែបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតដែលបែងចែកទៅឱ្យម្ចាស់ភាគហ៊ុន របស់ក្រុមហ៊ុន	(៥៣៧.០១២)	(២.១៨៥.៦៣៩)	(១៨៧.៣៩២)	(៧៦៣.៦២២)
ចំនួនភាគហ៊ុនមធ្យម	-	១៥.២៣០.៧៦៩	-	១២.០០០.០០០
ខាតមូលដ្ឋានក្នុងមួយសន្លឹកហ៊ុន	(០.០៤)	(០.០៤)	(០.០២)	(០.០៦)
ខាតថយចុះក្នុងមួយសន្លឹកហ៊ុន	(០.០៤)	(០.០៤)	(០.០២)	(០.០៦)

**៣០. ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទនៃរបាយការណ៍**

ពុំមានព្រឹត្តិការណ៍សំខាន់ៗបានកើតឡើង បន្ទាប់ពីចុងការិយបរិច្ឆេទនៃរបាយការណ៍ និងកាលបរិច្ឆេទនៃការអនុម័តឱ្យចេញផ្សាយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដែលតម្រូវឱ្យមានការកែតម្រូវ ឬធ្វើការលាតត្រដាងនៅក្នុងព័ត៌មានហិរញ្ញវត្ថុចន្លោះពេលនេះឡើយ។

**៣១. ការអនុម័តនៃរបាយការណ៍ហិរញ្ញវត្ថុ**

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែដែលបានបញ្ចប់ត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។